



# **ការកោះអញ្ជើញអតីតសិស្សនៃអង្គការសិទ្ធិផែនដីទាំងអស់!**

យើងខ្ញុំសូមស្វាគមន៍អតីតសិស្សនៃអង្គការសិទ្ធិផែនដីទាំងអស់ពីតំបន់មេគង្គ អោយចូលរួម  
នៅក្នុងបណ្តាញរបស់យើងខ្ញុំ។

## **សារបាន**

ចាប់តាំងពីឆ្នាំ1999មក អង្គការសិទ្ធិផែនដីអន្តរជាតិ (EarthRights International) មានសិស្សបញ្ចប់ការ  
សិក្សាជាង600នាក់តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗរបស់ខ្លួន។

ទាំងនេះរួមមានសាលាសិទ្ធិផែនដីមីយ៉ាន់ម៉ា និងមេគង្គ នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ, វិទ្យា  
ស្ថានតស៊ូមតិផ្នែកច្បាប់តំបន់ទន្លេមេគង្គ (MLAI), វគ្គបណ្តុះបណ្តាលអ្នកច្បាប់ដោយភ្ជាប់ជាមួយអាជីព,  
វគ្គបណ្តុះបណ្តាលសុខភាពនិងសិទ្ធិផែនដី (HEARTH), វគ្គផ្លាស់ប្តូរទម្រង់សោធន៍រវាងថៃ-ឡាវ, និងវគ្គខ្លី  
ទាក់ទងនឹងយុត្តិធម៌បរិស្ថាន។ អតីតសិស្សរបស់យើងខ្ញុំ មកពីទូទាំងតំបន់ទន្លេមេគង្គ៖ កម្ពុជា ចិន ឡាវ  
មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

បច្ចុប្បន្ននេះ អតីតសិស្សនៃអង្គការសិទ្ធិផែនដី ធ្វើការការពារសិទ្ធិមនុស្សនិងបរិស្ថាននៅក្នុងសហគមន៍  
របស់ពួកគេនៅទូទាំងតំបន់មេគង្គ ដោយការប្រើប្រាស់នូវជំនាញ គំនិត និងកិច្ចសហការនានាដែល  
បានទអភិវឌ្ឍន៍និងចែករំលែកតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនួយរបស់អង្គការសិទ្ធិផែនដី។ អ្នក  
ការពារសិទ្ធិជាច្រើនត្រូវបានបង្កើតឡើងដោយកម្មវិធីទាំងនេះ។

## **ហេតុអ្វីយើងខ្ញុំកសាងនូវបណ្តាញអតីតសិស្សជាផ្លូវការមួយនេះឡើង?**

ដោយសារការដើរត្រឡប់ថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ, កង្វះការគោរពសិទ្ធិមនុស្ស, ការធ្វើអា  
យមានភាពរអាក់រអួលនីតិវដ្ត, និងជម្ងឺរាតត្បាត អតីតសិស្សនៃអង្គការសិទ្ធិផែនដីដែលធ្វើយុទ្ធនាការ  
យ៉ាងត្រឹមត្រូវសម្រាប់សិទ្ធិមនុស្សនិងធនធានធម្មជាតិ កំពុងជួបប្រទះហានិភ័យផ្សេងៗដ៏ធំសម្បើម។  
ហានិភ័យទាំងនេះ កំពុងបន្តកើនឡើង រួមទាំងការមូលបង្កាច់ប្រព្រឹត្តិបទឧក្រិដ្ឋ និងការបៀតបៀន  
ភាពស្របច្បាប់។



## គោលដៅរបស់យើងខ្ញុំ

អង្គការសិទ្ធិផែនដីមានបំណងចង់គាំទ្រអតីតសិស្សនូវចំណេះដឹង ជំនាញ និងឧបករណ៍ដ៏មានសក្តានុពលក្នុងការផ្លាស់ប្តូរ។ យើងខ្ញុំចង់អោយពួកគេថែរក្សាចំណងទាក់ទងនិងទស្សនៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះការផ្លាស់ប្តូរ ដែល សហគមន៍ទាំងឡាយជួបប្រទះ។

យើងខ្ញុំចង់កសាងនូវឆន្ទៈ ដើម្បីបន្តកិច្ចសហការចំពោះយុត្តិធម៌និងគណនេយ្យភាពបរិស្ថាន អ្នកការពារសិទ្ធិផែនដី (សិទ្ធិមនុស្សនិងបរិស្ថាន) និងគណនេយ្យភាពរបស់សាធារណៈ។

យើងខ្ញុំនឹងធ្វើការជាមួយអ្នក ដើម្បីសហការបង្កើតឡើងនូវបណ្តាញអតីតសិស្សដ៏មានអត្ថន័យ ប្រសិទ្ធិភាព និងនិរន្តរភាពមួយ ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ។

## វិធីសាស្ត្ររបស់យើងខ្ញុំ

យើងខ្ញុំនឹងស្ថាបនាឡើងនូវបណ្តាញអតីតសិស្ស តាមរបៀបពីក្រោមឡើងលើ ដោយការស្តាប់និងសហការរៀបចំជាមួយអ្នក ដូច្នោះការនេះជួយអោយអ្នករកឃើញនូវតម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់អ្នក។ អ្នកនឹងជាអ្នកប្រាប់មកយើងខ្ញុំនូវប្រព័ន្ធនិងវេទិកាអនឡាញអ្វីដែលដំណើរការបានក្នុងការរក្សាទំនាក់ទំនង។ ធ្វើអោយប្រាកដថាសុវត្ថិភាពរបស់គឺជាអាទិភាពមួយ។

យើងខ្ញុំនឹងធ្វើការចាប់អារម្មណ៍ចំពោះការផ្សាភ្ជាប់នូវផ្នែកសង្គមនិងវ័យវ័យ ដោយមានភាពរួមបញ្ចូលនិងតម្លាភាព ជាគុណតម្លៃស្នូលនៃបណ្តាញនេះ។ ក្រុមសមាជិកស្នូលមួយក្រុមមកពីប្រទេសផ្សេងៗគ្នានឹងត្រូវបានជ្រើសរើស ដើម្បីអោយធ្វើកំណត់នូវបរិបទ និងដឹកនាំការធ្វើផែនការយុទ្ធសាស្ត្រក្រោយពីទទួលបានមតិយោបល់ទាំងអស់របស់អតីតសិស្ស ពួកគេនឹងចាប់ផ្តើមដំណើរការក្នុងការរៀបចំនូវបណ្តាញនេះឡើង។

ក្រោយពីការរៀបចំ និងខ្ញុំនឹងប្រមូលផ្តុំអតីតសិស្សទាំងអស់ដើម្បីបង្ហាញការរៀបចំបណ្តាញនេះ។

## បណ្តាញនេះនឹង៖

- គាំទ្រអ្នកការពារសិទ្ធិផែនដីអោយទទួលបានការបណ្តុះបណ្តាល ធនធានហិរញ្ញវត្ថុនិងបច្ចេកទេសនានា។ បណ្តាញនេះនឹងក្លាយជាបណ្តាញផ្នែកតំបន់ដ៏ធំនិងចម្រុះជាតិសាសន៍ សម្រាប់ការចែករំលែកព័ត៌មាន ការរៀបចំបង្កើតយុទ្ធសាស្ត្រ និងកិច្ចសហការ។



- គាំទ្រអតីតសិស្សជាមួយនិងធនធានផ្សេងៗដើម្បីបង្កើតនិងដំណើរការសកម្មភាព ទៅលើយុត្តិធម៌និងគណនេយ្យភាពបរិស្ថាន អ្នកការពារសិទ្ធិផែនដី និងគណនេយ្យភាពរបស់សាជីវកម្ម។
- លើកស្ទួយសុខុមាលភាពក្នុងចំណោមអតីតសិស្សដែលជាអ្នកការពារសិទ្ធិផែនដី ដូច្នោះពួកគេអាចថែរក្សាខ្លួនឯងបាន។ មជ្ឈមណ្ឌលមេតាស៊ូ (Mitharsuu Center) នឹងបំរុងទុកជាមជ្ឈមណ្ឌលនៃសាមគ្គីភាពនិងការរៀនសូត្រ។
- បង្កើតឡើងនូវលទ្ធភាពទទួលបានចំណេះដឹង ធនធាន និងការគាំទ្រដោយមានការចូលរួមដូច្នោះអ្នកការពារសិទ្ធិ អាចធ្វើកិច្ចការរបស់ពួកគេដោយសុវត្ថិភាព និងប្រសិទ្ធភាព ទាំងនៅក្នុងប្រព័ន្ធឌីជីខល និងនៅខាងក្រៅ។
- កសាងសមត្ថភាពរបស់អតីតសិស្ស ទៅលើការគ្រប់គ្រងហានិភ័យ សុវត្ថិភាពនិង សន្តិសុខហើយនិងការតស៊ូមតិចំពោះការមូលបង្កាត់បទឧក្រិដ្ឋ និងការបៀតបៀនភាពស្របច្បាប់។
- គាំទ្រអតីតសិស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងភាពអាសន្នទាំងឡាយ ក្រោយពីមានបរិយាកាសអាចអ្នកសម្រាប់សកម្មជនបន្ទាប់ពីការធ្វើរដ្ឋប្រហារ។

បណ្តាញជាផ្លូវការនេះនឹងឆ្លើយតបរហ័សហើយមានប្រសិទ្ធភាព នៅក្នុងការផ្តល់អោយនូវឧបករណ៍ ទីកន្លែងដែលមានសុវត្ថិភាពទាំងលើប្រព័ន្ធឌីជីខលនិងនៅខាងក្រៅ ព្រមទាំងធនធានផ្សេងៗ។

វានឹងជួយកសាងសមត្ថភាពរបស់អ្នកការពារសិទ្ធិ អោយចេះរៀបចំយុទ្ធសាស្ត្រ កិច្ចសហការ និងផ្តល់ការបណ្តុះបណ្តាលដែលដឹកនាំដោយសហគមន៍មូលដ្ឋាន បណ្តឹង និងយុទ្ធនាការផ្សេងៗ ដើម្បីគាំទ្រសហគមន៍ នៅជួរមុខនៃវិបត្តិបរិស្ថាន។ វានឹងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេនៅថ្នាក់តំបន់និងសាកលលោក។

**គម្រោងពេលវេលានិងជំហានដំបូងៗ**

ដើម្បីកសាងបណ្តាញនេះឡើង យើងមានបំណងចង់ផ្សារភ្ជាប់ជាមួយអ្នក ដើម្បីស្វែងយល់ថាតើ នាពេលបច្ចុប្បន្ន អ្នកមានពាក់ព័ន្ធនិងកិច្ចការការពារសិទ្ធិផែនដីដែរឬទេ ប្រសិនបើមាន តើអ្វីជាអាទិភាពតម្រូវការ និងបញ្ហាប្រឈមរបស់អ្នក?

ជាជំហានបន្ទាន់ យើងខ្ញុំនឹងទាក់ទងទៅអ្នកតាមពេលវេលាដូចខាងក្រោម៖



- **ខែវិច្ឆិកា ឆ្នាំ 2021:** ធ្វើបច្ចុប្បន្នភាពនូវស្ថានភាពបច្ចុប្បន្នរបស់អតីតសិស្ស (នៅសកម្មប្រអប់) ហើយច្របាច់បញ្ចូលព័ត៌មានរបស់អតីតសិស្សនិងកិច្ចការការពារសិទ្ធិផែនដីរបស់ពួកគេ។  
**សមាជិកក្រុមស្នូលរបស់បណ្តាញអតីតសិស្ស\*** ត្រូវបានកំណត់ដើម្បីគាំទ្រការកសាងនិងសហការរៀបចំបណ្តាញអតីតសិស្សនៃអង្គការសិទ្ធិផែនដីនេះឡើង ជាមជ្ឈមណ្ឌលធនធាននិងបណ្តាញសម្រាប់ផ្សារភ្ជាប់អតីតសិស្សមួយក្រុម។
- **ខែវិច្ឆិកា-ធ្នូ ឆ្នាំ 2021:** ធ្វើការទាក់ទង និងផ្សារភ្ជាប់អតីតសិស្សពីទូទាំងតំបន់នៅក្នុងការប្រជុំតាមអនឡាញ ដើម្បីពិភាក្សាបង្កើតកិច្ចសហការ ការផ្សារភ្ជាប់ ព្រឹត្តិការបណ្តាញផ្សេងៗ និងភាពជាដៃគូជាមួយអង្គការសិទ្ធិផែនដី។
- **ដើម-ពាក់កណ្តាលខែមករា ឆ្នាំ 2022:** ធ្វើការស្ទង់មតិអំពីតម្រូវការ ដើម្បីកំណត់អោយដឹងនូវអ្វីជាតម្រូវការរបស់អ្នក និងរបៀបដែលយើងខ្ញុំអាចគាំទ្រអ្នកបាន។ ការស្ទង់មតិនេះនឹងធ្វើឡើងតាមរយៈការទាក់ទងតាមប្រព័ន្ធទំនាក់ទំនងចល័តមានសុវត្ថិភាពប្រតិបត្តិស្របតាមទូរស័ព្ទដៃ។

## **ចូលរួមជាមួយបណ្តាញអតីតសិស្សរបស់យើងខ្ញុំ**

តាមរយៈអ៊ីម៉ែល៖ [alumninetwork@earthrights.org](mailto:alumninetwork@earthrights.org) និង [earthrights.alumninetwork@protonmail.com](mailto:earthrights.alumninetwork@protonmail.com)

\* គោលបំណងនៃសមាជិកក្រុមស្នូល គឺដើម្បីគាំទ្រការកសាងនិងសហការរៀបចំបណ្តាញអតីតសិស្សអោយទៅជាមជ្ឈមណ្ឌលធនធាននិងបណ្តាញមួយសម្រាប់ផ្សារភ្ជាប់ក្រុមអតីតសិស្សមួយក្រុម។